

คืนเขี้ยวขวัญในฤดูร้อน .....	3
(ตอนพิเศษ) อิตา อิชิมิ มัทสึโมโตะหลบงานไปเที่ยวจิบะ .....	23
เพชรฆาตสาว ลิปสติก .....	43
ความลับในโรงพยาบาล .....	63
หนังรักแสนหวานที่อันตราย .....	95
การสอบคัดเลือกจิ๋ว .....	123
ไต่ร่มไม้แห่งความทรงจำ .....	139
กลับไปหิ่งในอดีต .....	165

ถนนสายนี้  
**เปรี้ยว**



© 1984 by Izumi Matsumoto  
All rights reserved.  
First published in Japan in 1984  
by SHUEISHA Inc. Tokyo.  
Thai translation rights arranged  
with SHUEISHA Inc. and  
VIBULKIJ PUBLISHING GROUP.

คำชี้แจง

หนังสือฉบับนี้ ทำขึ้นจากต้นฉบับ  
ภาษาญี่ปุ่นโดยเปิดจากซ้ายไปขวาซึ่งเป็น  
แบบจีน แต่เมื่อนำมาทำเป็นการ์ตูนภาค  
ภาษาไทยซึ่งมีการเปิดแบบสากลคือ เปิด  
จากขวาไปซ้าย จึงต้องมีการเปลี่ยนแปลง  
โดยการกลับข้างจากซ้ายไปขวา ซึ่งจะทำ  
ให้ตัวหนังสือประกอบจากบางตอนที่  
เป็นภาษาอังกฤษและญี่ปุ่นกลายเป็นตัวกลับ  
ทางฝ่ายจัดทำ จึงต้องดัดแปลงให้เหมาะสม  
แต่ในบางครั้งไม่อาจดัดแปลงได้ จำ  
ต้องปล่อยให้เป็นตัวกลับดั้งเดิม จึงขอ  
อภัยต่อผู้อ่านมาไว้ในที่นี้ด้วย.



# ORANGE ROAD

คืนเขย่าขวัญในฤดูร้อน



IZUMI  
MATSUMOTO

ถนนสายนี้

# PUSSY





၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀



၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀

၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀

၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀



၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀



၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀

၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀





၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀

၂၀၀၀  
 ၂၀၀၀  
 ၂၀၀၀



ଆମ୍ଭ  
ମିତ୍ରମାନଙ୍କୁ  
କେତେ  
ପ୍ରେମ  
କରିବା



ଏ  
ଫିଲିପ୍ସ



ଓଓ?  
କିଛି  
କିଛି  
କିଛି




କିଛି  
କିଛି  
?


କିଛି







យ៖...  
 យ  
 លាម៖



តើរយ  
 ក៏ម្ល៉ាង៖  
 ?

តើរយ  
 ក៏ម្ល៉ាង៖



ម៖.....  
 ម្ល៉ាង  
 ម្ល៉ាង





ဝိတ်?  
နာဂါဇာဒ်ဒ်  
ဒေါ်မစးဒဲ  
ဒေါ်မစးဒဲ  
ဒေါ်မစးဒဲ



ဒေါ်မစးဒဲဒဲဒဲဒဲ  
ဂါဇာဒ်ဒဲဒဲဒဲ  
ဒဲဒဲဒဲဒဲဒဲဒဲ  
ဒဲဒဲဒဲဒဲဒဲဒဲ  
ဒဲဒဲဒဲဒဲဒဲဒဲ



ဇာဗ္ဗာဒဲ  
ဇာဗ္ဗာဒဲ  
ဒဲ

ဝိတ်  
ဒဲ  
ဒဲ



မဲဇာဒဲ  
ဗုဒ္ဓာဒဲ  
ဒဲဒဲ  
ဒဲ

ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ



ပံပံ



ဝိတ်  
ဂါဇာဒဲ  
ဒဲဒဲဒဲ  
ဇာဗ္ဗာဒဲ  
မဲဇာဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ



မဲဇာဒဲ  
ဒဲဒဲ  
ဇာဗ္ဗာဒဲ  
ဒဲဒဲ  
ဒဲ



ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲဒဲ  
ဒဲ

ဝိတ်  
မဲဇာဒဲ





កាយគ  
ទាំងអស់ការប្រយោជន៍  
ក៏អាចយើងរួមគ្នា  
ប្រើប្រាស់វិធីសាស្ត្រ  
ប្រយោជន៍

តើអ្នកដទៃ  
ចង់បាន  
តើ  
វិធី  
ចេះតែ  
ប្រើប្រាស់

ឃ្លាតៗ  
ក៏មែន  
ម្យ៉ាង  
ចេះតែ  
ប្រើប្រាស់

តើ  
តើ  
កាយ  
គេ



ឃ្លាតៗ  
ក៏មែន  
ម្យ៉ាង  
ចេះតែ  
ប្រើប្រាស់

តើអ្នកដទៃ  
ចង់បាន  
តើ  
វិធី  
ចេះតែ  
ប្រើប្រាស់



តើ...  
តើអ្នកដទៃ  
ចង់បាន  
តើ  
វិធី  
ចេះតែ  
ប្រើប្រាស់



តើ  
តើ  
កាយ  
គេ



តើ  
តើ  
កាយ  
គេ

តើ  
តើ  
កាយ  
គេ



តើ  
តើ  
កាយ  
គេ

តើ  
តើ  
កាយ  
គេ





କଖାଙ୍ଗା  
କୋରୀ  
କୋରୀ  
ବକିଂଗୁମଃ  
ଫୁ




ବିକାଶିଂଃ  
ମାଧବିକୋଷକାଂ  
କାଶ୍ଚାମାଃ ବି  
ବଶାକାଶିଂଃ  
କୋଷିଂ  
ବିକୋଶଃ



ସ୍ତ୍ରୀମାତାକିଂ  
କୋଷିଂ  
ବକିଂ  
କୋଷିଂ

ଫୁ  
ମାମାମା  
କିଂକୋଷିଂ  
କିଂକୋଷିଂ  
କୋଷିଂ



ଫୁ  
କୋଷିଂ

ଫୁ



ଫୁ  
କୋଷିଂ  
କୋଷିଂ  
କୋଷିଂ  
ଫୁ



ପ୍ରାଣ T.V.  
ଦେଖିବା  
କି?  
?

କହାଣୀ  
ଦେଖିବା  
ଦିଆଯାଏ  
କି

ହୁଁ  
ହୁଁ




କେଉଁଠି  
ଫିଲ୍ମ  
ଦେଖିବେ

ଓ! ଫିଲ୍ମ  
ଦେଖିବା  
ଦିଆଯାଏ



ଓ!!  
କାହିଁକି  
କାହିଁ


ହୁଁ  
ହୁଁ



ହୁଁ  
ହୁଁ












ଓଓ  
ମାଟିର  
ଚକ୍ରମାନଙ୍କଃ  
?

ଓ  
ଘଟାପୋଡ଼ା  
କ୍ର



କିନ୍ତୁ  
କେବଳ  
ଆମାତ୍ୟ  
କ୍ର

ଘଟା



କିନ୍ତୁ  
କେବଳ  
:

ଅପସମ୍ପୂର୍ଣ୍ଣ  
କ୍ର



କି... କି...  
ଆମାତ୍ୟ  
କ୍ର  
କେବଳ  
କେବଳ





သိသေးတာပဲ  
တဲရီအောင်  
အိမ်ထောင်ရေး  
အိမ်ထောင်

အိမ်ထောင်  
အိမ်ထောင်  
အိမ်ထောင်

ဟဲ့?  
အိမ်ထောင်ရေး  
အိမ်ထောင်ရေး  
အိမ်ထောင်ရေး



ဟဲ့  
အိမ်ထောင်  
အိမ်ထောင်?

အိမ်ထောင်  
အိမ်ထောင်



ဟဲ့!!  
အိမ်ထောင်ရေး  
အိမ်ထောင်



ဟဲ့အိမ်ထောင်  
အိမ်ထောင်  
အိမ်ထောင်?

ဟဲ့!  
အိမ်ထောင်





ສິນບໍ່  
 ສູນາເລຍາວາງ  
 ອໍາກາຮໍ  
 ສາສູນາງ:  
 ເຮັດ  
 ສູນ

ສິ!!  
 ແຂ່ງ  
 ວິບ  
 ເລຍ

ສິ...  
 ສິບໍ່ເອອູ່  
 ສິບາກາ  
 ສິວອາດາ:

ເປັນແປ  
 ສິເອີ  
 ສິບໍ່ອາດາ?

ສິເອີເອ  
 ມາ  
 ສິເອີເອ


ສິ!!  
 ສິບໍ່ເອອູ່

ສາກາເອ:  
 ສາກິສະເອອູ່ສິເອ  
 ສິເອີເອອູ່ສິເອ ສິເອ  
 ສິເອີເອອູ່ສິເອ  
 ສິເອີເອ  
 ສິເອ

ສິເອອູ່  
 ສິເອ  
 ສິເອ

ສາເອອູ່ສິເອ  
 ສິເອອູ່ສິເອ  
 ສິເອີເອ  
 ສິເອ









គិតថា  
 វាមិនមែនជាអ្នកណា  
 ណាមួយទេ  
 គ្រប់គ្រងវា  
 ឬ



គ្រប់គ្រងវាដោយឥតគិតថ្លៃ  
 វាមិនមែនជាអ្នកណា  
 មួយទេ តើវា  
 គ្រប់គ្រងវា  
 ឬ

គ្រប់គ្រងវាដោយឥតគិតថ្លៃ  
 វាមិនមែនជាអ្នកណា  
 មួយទេ តើវា  
 គ្រប់គ្រងវា  
 ឬ




ប្តី... តើវា  
 មិនមែនជាអ្នកណា  
 មួយទេ តើវា  
 គ្រប់គ្រងវា  
 ឬ

វាមិនមែនជាអ្នកណា  
 មួយទេ តើវា  
 គ្រប់គ្រងវា  
 ឬ











តើវាបានដើរមក  
 ឃ្លាឃ្លាដើរ  
 ឆ្លាតវៃក៏ស្មោះស្មោះ  
 ម្នាក់ម្នាក់ទៀត

៧៧



ម្តាយ...  
 ម្តាយ...  
 ម្តាយ











ମିଆଁବିଜାମା  
ବଂପ୍ରୋତାୟେ  
ଝିଅମାଆମା  
କାମଜୀବିତା  
କୈକୈ  
କାମଜୀ



କା? ମିଆଁବିଜାମା  
କାମଜୀବିତା  
ମିଆଁବିଜାମା  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା?



କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା



କାମ  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା

କା...  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା  
କାମଜୀବିତା?





គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង

ថ្ងៃ  
ទាំងនោះ  
គឺជា  
យុគ  
នៃ



គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង



តើវា  
នឹង  
រក  
បាន  
ឬ?

om  
om



គ្រឹះស្ថានៈ... ថ្ងៃ  
នោះ  
គឺជា  
យុគ  
នៃ

គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង



គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង

គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង

គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង

គ្រឹះស្ថានៈ  
នាវិកា  
ត្រូវបាន  
បង្កើត  
ឡើង








ตอนพิเศษ

อิตาอิมิมัทสึไมเต

หิลขงานไปเที่ยว



๗

นะจ๊ะ






ໄປແຕ່ສາມ  
 ຕົວອັກສອນ  
 ປີ 1986  
 ຕາມ ເຂດເກົ່າ  
 ເພື່ອທາງສາຍ:



มีนักเรียน ๑ คน ↑



บรรณาธิการ









ทางหลวง  
ที่ ๓๐๓

รถสามล้อคันนี้  
สีฟ้าสดใส  
คนขับก็ดูดี  
ขับเรียบร้อย  
รถสามล้อคันนี้  
สีฟ้าสดใส  
คนขับก็ดูดี  
ขับเรียบร้อย



พอสิต  
ฉันได้พามา  
แบบนี้  
นี่มัน  
นี่มัน  
นี่มัน

H.I. ๑



วิ  
วิ  
วิ



อ้อ อ้อ  
นี่มัน  
นี่มัน  
นี่มัน


วิ วิ วิ



อ้อ!  
นี่มัน

วิ  
วิ

วิ  
วิ  
วิ



วิ  
วิ  
วิ



อ้อ!  
นี่มัน

นี่มัน  
นี่มัน  
?

วิ วิ วิ  
นี่มัน  
นี่มัน

อ้อ!  
นี่มัน  
นี่มัน  
นี่มัน  
นี่มัน  
นี่มัน

อ้อ!  
นี่มัน  
นี่มัน  
นี่มัน  
นี่มัน  
นี่มัน





વેગ



ઝ  
ઝ  
ઝ



દરેક વાત:  
જીવંત સીતા ગામળા  
મિંગલ ગામળા

વગામળા  
મંગલ ગામળા  
ગામળા  
મિંગલ ગામળા



જીવંત મંગલ ગામળા  
મિંગલ ગામળા  
ગામળા મિંગલ ગામળા  
મંગલ ગામળા મિંગલ ગામળા

જીવંત ગામળા



↑  
ગામળા

↑  
ગામળા



વેગ





ແຂ້ວວ່າ  
 ຫົວຄົນຕ່ອຍ  
 ໄປກາຍນັ້ນ  
 ກາວາວະຕິນິຍົມ  
 ຈາກສາຍາກ  
 ກິນຢາຕົກໄປ ໒ ມື້  
 ແຂ້ວ

**ຜູ້**  
**ຜູ້**  
**ຜູ້**



ຈື່ນຊາກ  
 ຕົວເອີ  
 ກິນຄູ່



ອັ  
 ກວໂປ່ງກຳມັກ  
 ຈື່ນ  
 ເວງເອີ  
 ມາ  
 ຢູ່

**ຜູ້**  
**ຜູ້**

ຜູ້! ເວງເອີ  
 ຈື່ນຊາກ  
 ຈາກສາຍາກ  
 ກິນຢາຕົກ  
 H.I ກູ  
 ຢູ່



ຈື່ນ  
 ຫົວຄົນຕ່ອຍ  
 ຈາກສາຍາກ  
 ກິນຢາຕົກ  
 ກວໂປ່ງກຳມັກ  
 ຢູ່

ຈາກ  
 ກິນຢາຕົກ  
 ຈາກສາຍາກ  
 ກິນຢາຕົກ

ແຂ້ວເອີ  
 ຫົວຄົນຕ່ອຍ  
 ຈາກສາຍາກ  
 ກິນຢາຕົກ  
 ຢູ່

ຈື່ນ  
 ຫົວຄົນຕ່ອຍ  
 ຈາກສາຍາກ  
 ກິນຢາຕົກ  
 ຢູ່



ຈື່ນ  
 ຫົວຄົນຕ່ອຍ  
 ຈາກສາຍາກ  
 ກິນຢາຕົກ  
 ຢູ່

ຈາກສາຍາກ  
 ກິນຢາຕົກ




ឃាត់តាំង  
 គោរពស្នេ  
 តាំងចិត្ត  
 ឆ្នាំ 2-3 ពិសេស  
 តាំងចិត្ត

វិញ្ញាណ  
 វះតែងតាំងសេដ្ឋកិច្ច  
 វិញ្ញាណសាស្ត្រ  
 តាំងចិត្ត  
 គោរពស្នេ

ឆ្នាំ ៧៧  
 គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ

ឆ្នាំ ៧៧  
 គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ



គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ  
 តាំងចិត្ត

គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ

គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ  
 តាំងចិត្ត

គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ




គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ  
 តាំងចិត្ត

គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ

គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ

គោរពស្នេ  
 តាំងចិត្ត  
 គោរពស្នេ





ແຂ່ງພອຍໄດ້  
 ກິພາວ່າເປັນພາກ  
 ຄຸນເລາະກິ່ງກະຕາ  
 ຫຼືສາມູ່ສາວຮຽນ  
 ສູ່ບ່າງກິ່ງກະຕາ  
 ຕົວໜ້າທ່າງກາ

ໂຜ່າກຸມ  
 ໂຜ່າກຸມ



ໂອ້ຍ!  
 ສາມູ່ນັ້ນ  
 ອະໄວຍະ  
 ອາວະເນີນ

ຄາມເຈົ້າ  
 ແບບນີ້  
 ກິ່ງກະຕາ  
 ແອ້ຍ

ຈິ່ງນັ້ນ  
 ເພິ່ງວະເນີນ  
 ເອົາກິ່ງ  
 ໄວ້ເອົາ  
 ຫຼື



ໄດ້ພາກກິ່ງກະຕາ  
 ໂຮງແຮມແຕ່  
 ສິນນີ້ນັ້ນເອ້  
 ສິນນີ້ນັ້ນແຕ່





ກິ່ງກະຕາ  
 :

ອ້າ?  
 ໂຮງແຮມນັ້ນ  
 ເປັນໂຮງແຮມ  
 ທຳມະ  
 ທຳບໍ່ພາກກິ່ງກະຕາ  
 ພາກກິ່ງກະຕາ

ສິນນີ້  
 ພາກກິ່ງກະຕາ  
 ຕົວ  
 ເພິ່ງ  
 :

ແຂ່ງກິ່ງກະຕາ  
 ແຂ່ງກິ່ງກະຕາ  
 ກິ່ງກະຕາ  
 ສາມູ່ນັ້ນ  
 ສາມູ່ນັ້ນ  
 ສາມູ່ນັ້ນ  
 ສາມູ່ນັ້ນ









မောင်အိမ်စေခ  
 နေအိမ်မူတေ  
 ဘာဘေးငါ  
 စတင်ပေး  
 ဂါယံအိမ်စေခ

ပဲပဲ  
 ပဲပဲ

စတင်ပေးအိမ်စေခ  
 အိမ်စေခ  
 မှီအိမ်စေခ  
 အိမ်စေခ

အိမ်  
 အိမ်

အိမ်စေခ  
 အိမ်  
 ...



ပဲပဲ ပဲပဲ



အိမ်စေခ

အိမ်စေခအိမ်စေခ  
 အိမ်စေခအိမ်စေခ  
 အိမ်စေခအိမ်စေခ  
 အိမ်စေခအိမ်စေခ

အိမ်  
 အိမ်

အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ

အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ



အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ

အိမ်  
 အိမ်  
 အိမ်

အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ

အိမ်စေခ  
 အိမ်စေခ  
 အိမ်စေခ



အိမ်





ડા~ ઇ!!  
જામજાવાગાગામ  
વાં....

એવાઈને  
શાંભામા  
વિંદાઈવે



શ્રાપાતિવેચ્યા  
એવાઈને  
સુધાઈને  
શાં?

મઃ  
?



૩  
: ૥૬ ૥૬  
સાંભાવઃવે  
સાંભા

૪: ૪: ૪:



શાંભાંયલે  
શાભાંભાં  
સુધાઈ  
!!

શાંભાંયલે  
1 શાંભાં  
સુધાઈભાવઃ  
પ્રાંજાભાં

૩!  
સાંભાંયલે  
શાંભાંયલે  
સુધાઈભાં  
વે

શાંભાં  
વઃભાં  
શાંભાં  
૩ શાંભાં  
ભાંભાં  
વિંદા



શાંભાં  
શાંભાં  
શાંભાં  
?

શાંભાં  
શાંભાં  
શાંભાં  
શાંભાં

શાંભાં  
શાંભાં  
શાંભાં  
શાંભાં



શાં શાં



บ้านพัก  
มัทรีดา

อึ้งนี่  
กิลเซอซอช  
นงนอเลอ  
นงนอ



โอ

นี่คุณสิริ  
มาออง  
นงนอ  
นงนอ

นงนอ  
นี่นงนอ  
?



นงนอ  
อองนอ  
นงนอ  
นงนอ



นงนอ  
นงนอ  
นงนอ  
นงนอ



นงนอ  
นงนอ  
นงนอ  
นงนอ

นงนอ  
นงนอ  
นงนอ  
นงนอ



โอ!! นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ



นงนอ! นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ  
นงนอ

นงนอ  
นงนอ  
นงนอ



୪୭୭

ସିନିଆ  
ମାଟିଆ  
୩୨୫  
୧୧୨୩

ଘଣ୍ଟା  
କିଲୋମିଟର  
ଦିନାତା  
ଗାମିଆ  
ସିନିଆ



କିଲୋ  
ଘଣ୍ଟା  
କିଲୋ  
ମିଟର

କିଲୋମିଟର  
କିଲୋ  
ମିଟର  
କିଲୋ  
ମିଟର



୪୭୭

୪୭୭

୪୭୭

କିଲୋ  
ମିଟର?

୪୭୭

କିଲୋ  
ମିଟର  
କିଲୋ



ગાગી  
 મીઠાગુણમુખ  
 રંગભેદ  
 પાંચસો  
 રૂબ  
 પાછાલેવ

કીમ્પુમ્પુ  
 ભેદભેદ  
 મારુમાપ  
 પાંચસો  
 ભેદભેદ  
 પાંચસો




મારુમાપ  
 પાંચસો  
 પાંચસો  
 પાંચસો

માતા  
 ભેદ  
 ભેદભેદ

પાંચસો  
 ભેદ  
 પા... ભેદ

વંદ્ય  
 પાંચસો  
 ભેદ  
 ?

ભેદભેદ  
 ?



હા...  
 પાંચસો  
 ભેદભેદ  
 ભેદભેદ

હા!!  
 ભેદભેદ  
 ભેદભેદ  
 ભેદભેદ

ભેદભેદ  
 ભેદભેદ  
 ભેદભેદ





ମନେଇଛ  
କିଛି  
ମିଶ୍ର  
ମିଶ୍ର  
ଫୁ

**ଫୁ**

ଓ!!  
କିଛି  
ମିଶ୍ର  
?

**ଫୁ**

କିଛି  
ମା  
କେ  
ଫୁ

କିଛି...  
କିଛି  
କିଛି

କିଛି  
କିଛି  
କିଛି  
ଫୁ

କିଛି  
କିଛି

**ଫୁ**

କିଛି  
କିଛି  
କିଛି  
କିଛି  
କିଛି  
କିଛି

**ଫୁ**









මම  
ආරභා

විට  
නමන  
මගේ



ආච්ඡා  
ආච්ඡා  
ආච්ඡා

ආච්ඡා  
ආච්ඡා  
ආච්ඡා



ආච්ඡා  
ආච්ඡා  
ආච්ඡා

ආච්ඡා  
ආච්ඡා  
ආච්ඡා



ආච්ඡා  
ආච්ඡා  
ආච්ඡා

ආච්ඡා  
ආච්ඡා  
ආච්ඡා



වි?






ສຳມຸດສິນທະ  
 ພາມທຸກວະໂຈ້  
 ພະສຸຂາດ້າມໄປ  
 ດີສາມາດຳເນີນ

ແລ້ວ  
 ສາດເອື້ອຍ  
 ອໍ້ສະພາສາອາ  
 ພະນະ

ແລ້ວສຸຂາດ້າມ  
 ສຸຂາດ້າມທຸກ  
 ດ້າມທຸກ  
 ດ້າມທຸກ  
 ດ້າມທຸກ  
 ດ້າມທຸກ

ພຳເອີເອີ  
 ພຳເອີເອີ  
 ພຳເອີເອີ  
 ພຳເອີເອີ  
 ພຳເອີເອີ  
 ພຳເອີເອີ







၆၆၆၆  
 တံခါးပိတ်ကာ  
 နေထိုင်ရမယ်  
 ဟိုအိမ်က  
 ဝှက်

ခုနစ်  
 ဘာလဲ  
 ?



ခုနစ်ပိုက်  
 ကာလက  
 ဘာလဲ  
 ခုနစ်  
 ဝှက်

ခုနစ်  
 ဘာလဲ  
 ခုနစ်  
 ဝှက်



ခုနစ်!  
 ဘာလဲ  
 ခုနစ်  
 ဝှက်



ခုနစ်!  
 ဘာလဲ  
 ဝှက်




ခုနစ်

ခုနစ်  
 ဝှက်


ခုနစ်  
 ဘာလဲ  
 ခုနစ်  
 ဝှက်

၁၁၇၅၇  
 ၁၁၇၅၇









**เพชรฆาตสาวลิปสติก**





၁၀၀  
 နိမိတ်တော်  
 ကိစ္စအား  
 နား

စင်္ကာ  
 နိမိတ်တော်  
 ကိစ္စအား  
 နား



က  
 ကိစ္စအား  
 ကိစ္စအား  
 နား

နိမိတ်  
 ကိစ္စအား  
 ကိစ္စအား  
 ကိစ္စအား  
 ကိစ္စအား  
 ကိစ္စအား




ကိစ္စအား  
 ကိစ္စအား  
 ကိစ္စအား  
 ကိစ္စအား

ကိစ္စအား  
 ကိစ္စအား  
 ကိစ္စအား

ကိစ္စအား  
 ကိစ္စအား

?









ଏହା....  
ଏହାଗୋଟିଏ  
ଏକଗୋଟିଏ  
କିଛିକିଛି  
କିଛିକିଛି  
କିଛିକିଛି

କିଛି  
କିଛି




କି?



ଏହାଗୋଟିଏ  
କିଛି  
କିଛି  
କିଛି

କି!!  
କିଛି  
କିଛି  
କିଛି



କିଛି  
କିଛି  
କିଛି  
କିଛି



କି...



କିଛି  
କିଛି  
କିଛି



କି...  
କିଛି  
କିଛି  
କିଛି

NI  
WS67





ក្រុមយើងនេះ  
មានវត្តមាន  
យើងគ្នា  
តែងតែមានការ  
ជជែកគ្នា



ឆ្នាំ  
តើយើងចង់បាន  
ក្រុមនេះ  
ឬទេ?

វាមិន  
បាន  
យើងចង់  
បាន



យើងគ្នា  
តើយើង  
ត្រូវតែ  
មានការ  
យល់ព្រម  
យើងគ្នា




តើ  
ឬទេ?

យើងគ្នា  
តើយើង  
ត្រូវតែ  
មានការ  
យល់ព្រម  
យើងគ្នា



យើងគ្នា  
តើយើង  
ត្រូវតែ  
មានការ  
យល់ព្រម  
យើងគ្នា

ឆ្នាំ



អី?  
ឆ្នាំ?



តើ  
ឬទេ?

ឆ្នាំ

យើងគ្នា  
តើយើង  
ត្រូវតែ  
មានការ  
យល់ព្រម  
យើងគ្នា





คืนนี้

จะ

...











બહાર  
રૂમ  
અંતરણ










ବାଲିଶ  
 ଫାଟିଶ  
 ମାତ୍ରାହୀନାମୁଖୀ  
 ମାତ୍ରାହୀନାମୁଖୀ  
 ଶିକ୍ଷାଦୁର୍ବଳ  
 ଶିକ୍ଷାଦୁର୍ବଳ

କି!!  
 ଶିକ୍ଷାଦୁର୍ବଳ  
 ଶିକ୍ଷାଦୁର୍ବଳ  
 ବାଲିଶ  
 ବାଲିଶ











ସମାପ୍ତ  
 ବ୍ୟାଜୀକ୍ରମ  
 ମଧ୍ୟମାଳୀ  
 ଶେଷାଂଶ  
 ପୁସ୍ତକାଳାପନା  
 ତିନି



ଠିକ୍ ?

ସମାପ୍ତ  
 ବ୍ୟାଜୀକ୍ରମ  
 ମଧ୍ୟମାଳୀ  
 ଶେଷାଂଶ  
 ?



ଠିକ୍ ? ଟାଣି  
 ନଂଗାଜୀବିଣ  
 ମାଳୀକ୍ରମ  
 ବ୍ୟାଜୀକ୍ରମ

?



ଠିକ୍ ?  
 ଶେଷାଂଶ  
 ?

ଝଟାଝଟା




ଠିକ୍ ?  
 ଶେଷାଂଶ  
 ବ୍ୟାଜୀକ୍ରମ

ମାଳୀକ୍ରମ  
 ଶେଷାଂଶ  
 ?



ବ୍ୟାଜୀକ୍ରମ  
 ମାଳୀକ୍ରମ  
 ଶେଷାଂଶ  
 ମାଳୀକ୍ରମ

ଠିକ୍ ?  
 ଶେଷାଂଶ  
 ?







ହୁ!











භාෂාව  
හිමි  
භාෂාව  
හිමි





ඔබට  
ඉංග්‍රීසි  
භාෂාව  
භාෂාව  
ඉංග්‍රීසි



ඉංග්‍රීසි  
භාෂාව  
භාෂාව  
ඉංග්‍රීසි










ទាំងស្រែចំណី  
 ស្រែស្រែអាហារ  
 ត្រីត្រីត្រីត្រី  
 យ៉ូហ្វូច្យុត្រី  
 ឃ្ល

រូបឃ្ល  
 ឃ្ល  
 អ្នកត្រី  
 ឃ្ល




ប្អូនឃ្លៈ  
 គិតថាគឺ  
 ប្រើប្រាស់  
 ឃ្លៈ  
 ឃ្លៈ  
 ឃ្លៈ


ឃ្ល...  
 ឃ្លាតឃ្ល  
 ឃ្លាតឃ្ល  
 ឃ្លៈ

ឃ្ល  
 ឃ្ល

ឃ្លៈ  
 ឃ្លៈ  
 ឃ្លៈ  
 ឃ្លៈ  
 ឃ្លៈ  
 ឃ្លៈ








ଘେଷାଘାଘ  
 ଶିଳାତୁର୍ବଣ  
 ବଞ୍ଚିବୁଂ

ତାମ୍ଭ  
 ଶାମା  
 ୠ

ଫିଲୋସଫିଂ  
 ଶିଳାତୁର୍ବଣ  
 ଘଷାଘାଘ  
 ଫ୍ରଂଶାମିଂଶ  
 ଘେଷାଘାଘ

ଘାଘାଘା  
 ଘିଂ  
 :





କଣ  
ବୁଝାଏ


ବିଷୟ  
ଆମାଣ୍ଡର  
ନିମ୍ନ  
ମିଶ୍ରଣ

ଗୌରବ  
ଧର୍ମ  
ବିଷୟ

ଶ୍ରୀମତୀ:  
ଗୌରବ  
ଧର୍ମ  
କି  
ଅନ୍ୟାନ୍ୟ



କଣ  
କି?



କଣ  
କି  
କି




କଣ!!  
କଣ  
କି  
କି




କଣ!!  
କଣ  
କି  
କି  
କି





ଘରଟା କିଏ!!













# ความลับใน โรงพยาบาล










ମାଧ୍ୟମାଃ  
ମଧ୍ୟ  
୧



ଘା  
ଘା

ଠେ....  
ବାସ୍ତବ୍ୟାଃ  
୧



ବିଷୟ  
;

ପ୍ରଥମ  
ମାଧ୍ୟମାଃମଧ୍ୟ  
୧


୧୫୨





66  
 ମୋର  
 ଶରଣ  
 ଚାହେଁ

ଆମା...  
 ଆମାଟୋ  
 ଶୁଣିବି  
 ମାଆଟୋ  
 ମାତ...



ଉଠ  
 ;




†  
 ଠିକ୍!







ਥਾ.....  
ਥਾਸ਼ਿਯਾਤੁ:  
ੴ











କି?

ପରଜ  
ପୁରାଣେ  
ଘୋଷଣା  
:

ଶୈଳା  
ଘୋଷଣା  
ବ:  
ନାଥା  
ଘୋଷଣା

କେବଳ  
ପୁରାଣ  
ପ୍ରାଣୀ  
:

ବିଶିଷ୍ଟ  
:  
ପ୍ରାଣୀ



ଏକାକୀ  
ରାଜ୍ୟ  
ପୁରାଣ  
ପ୍ରାଣୀ  
ନାଥା  
ଘୋଷଣା



ଘୋଷଣା  
ଶୈଳା  
ଘୋଷଣା  
ଘୋଷଣା  
ଘୋଷଣା



ଶୈଳା  
ଘୋଷଣା  
ଘୋଷଣା  
ଘୋଷଣା  
ଘୋଷଣା




ଶୈଳା  
ନାଥା  
ଘୋଷଣା  
ଘୋଷଣା  
ଘୋଷଣା



ହା!!

ହା!!



ହା!!





ସମ୍ପୂର୍ଣ୍ଣ ଯାତ୍ରାରେ  
 ଶୋଇବାକୁ ଚାହୁଁଛନ୍ତି  
 ଯେଉଁଠି ଯିବେ  
 ସେଠାରେ  
 ଯୁ

ଓଁ!  
 ଶୋଇବାକୁ ଚାହୁଁଛନ୍ତି  
 ଯୁ



ଓଁ!!  
 ଓଁ!!  
 ଯୁ

ହହ



ସଫା  
 ଯୁ



କିଛି  
 ଖୋଜିବାକୁ  
 ଯାଉଛନ୍ତି  
 ଯୁ

ଓଁ  
 ଓଁ

କିଛି  
 ଖୋଜିବାକୁ  
 ଯାଉଛନ୍ତି  
 ଯୁ



ଓଁ? କିଛି  
 ଖୋଜିବାକୁ  
 ଯାଉଛନ୍ତି  
 କି?  
 ଯୁ


!




କିଛି  
 ଖୋଜିବାକୁ  
 ଯାଉଛନ୍ତି  
 ଯୁ

କିଛି  
 ଖୋଜିବାକୁ  
 ଯାଉଛନ୍ତି  
 ଯୁ











ଶତମୁଖିନୀ  
 ଶିଖରୀ  
 ବନମାଳା  
 ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ

ଲକ୍ଷ୍ମଣା  
 ଲକ୍ଷ୍ମଣୀ  
 ଶଙ୍ଖରୀ  
 ବିଶାଳା  
 ଶଙ୍ଖରୀ  
 ଶଙ୍ଖରୀ

ଶଙ୍ଖରୀ  
 ଶଙ୍ଖରୀ

॥ ଓଁ ॥  
 ॥ ଓଁ ॥

ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ  
 ଅମଳାକାନ୍ତ

ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ

ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ



ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ  
 ?



ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ

ଓଁ?



ଶଙ୍ଖରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ

ଓଁ

ଅମଳାକାନ୍ତ  
 ଶରୀରୀ  
 ଅମଳାକାନ୍ତ  
 ଶରୀରୀ









គ្រូបង គ្រូបង គ្រូបង  
 ឃើញ ឃើញ ឃើញ  
 វិញ វិញ វិញ  
 យើង យើង យើង

ឧបត  
 ប្រែ ប្រែ ប្រែ  
 ឬ

ក៏ ក៏ ក៏  
 គ្រូ គ្រូ គ្រូ  
 គ្រូ គ្រូ គ្រូ  
 គ្រូ គ្រូ គ្រូ

គ្រូ គ្រូ  
 គ្រូ គ្រូ



គ្រូ គ្រូ គ្រូ  
 គ្រូ គ្រូ គ្រូ  
 គ្រូ គ្រូ គ្រូ  
 គ្រូ គ្រូ គ្រូ

គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ



គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ

គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ

គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ

គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ

គ្រូ គ្រូ  
 គ្រូ គ្រូ  
 គ្រូ គ្រូ







၁၂၀၀၀၀၀၀၀  
 ၁၂၀၀၀၀၀၀၀၀  
 ၁၂၀၀၀၀၀၀၀၀  
 ၁၂၀၀၀၀၀၀၀၀  
 ၁၂၀၀၀၀၀၀၀၀  
 ၁၂၀၀၀၀၀၀၀၀

၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀



၁၂?



၁၂၀၀  
၁၂၀၀  
၁၂၀၀

၁၂၀၀

၁၂၀၀  
၁၂၀၀



၁၂

၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀



၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀



၁၂

၁၂၀၀  
 ၁၂၀၀  
 ၁၂၀၀  
 ၁၂၀၀

၁၂၀၀  
 ၁၂၀၀  
 ၁၂၀၀  
 ၁၂၀၀



၁၂၀၀! ၁၂၀၀၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀  
 ၁၂၀၀၀၀

၁၂၀၀



၁၂

၁၂၀၀



၁၂၀၀  
 ၁၂၀၀  
 ၁၂၀၀  
 ၁၂၀၀











ଆ  
ପାଲେଟ  
ଫୁ

ଫୁ  
ଫୁ  
ଫୁ

ଫୁ  
ଫୁ



ମିଶିଷା  
ବ୍ୟକ୍ତିତ୍ୱ  
ଚୋଷି

ଫୁ

ଫୁ  
ଫୁ




ଫୁ!!  
ପାହୁଣ୍ଡାଃ  
ଟିପ୍ପଣୀକାଳ୍ପିତ  
ଫୁ

ଫୁ

ଫୁ  
ଫୁ







ལྷོ་མམ་ ལྷོ་མམ་ ལྷོ་མམ་






ଚାହାନ୍ତି  
 ଏହାକାହିଁ  
 ମୋର ଉପାଦେୟ  
 ମାତାଙ୍କୁ ?



କିମ୍ପା  
 ଉପାଦେୟ  
 ମାତାଙ୍କୁ କିମ୍ପା  
 କିମ୍ପା କିମ୍ପା



କିମ୍ପା  
 କିମ୍ପା କିମ୍ପା  
 କିମ୍ପା କିମ୍ପା

କିମ୍ପା  
 କିମ୍ପା କିମ୍ପା  
 କିମ୍ପା କିମ୍ପା



କିମ୍ପା କିମ୍ପା  
 କିମ୍ପା କିମ୍ପା  
 କିମ୍ପା କିମ୍ପା

୧୦





କା  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା  
2-3 ମାତ୍ର  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା  
...



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା  
କ୍ଷମା







ဟိဟိ  
ဟိဟိ



ဟော့  
ဟော့  
ဟော့



ဟော့ဟော့ဟော့  
ဟော့ဟော့  
ဟော့ဟော့ဟော့  
ဟော့ဟော့  
ဟော့ဟော့



ဟော့  
ဟော့ဟော့  
ဟော့



ဟော့?



ဟော့ဟော့  
ဟော့ဟော့  
ဟော့ဟော့  
ဟော့ဟော့

ဟော့










វិទ្យាសាស្ត្រ  
 ភាសាខ្មែរ  
 យល់ឃើញ?



ស្រីស្រី  
 ភាសាខ្មែរ  
 យល់ឃើញ  
 ។

វិទ្យាសាស្ត្រ  
 2-3 ឆ្នាំ  
 មើលឃើញ  
 លេខ



សិស្ស  
 វិទ្យាសាស្ត្រ  
 ( វិទ្យាសាស្ត្រ )  
 ឆ្នាំ ១ ៣



សិស្ស  
 មើលឃើញ  
 លេខ

វិទ្យាសាស្ត្រ  
 យល់ឃើញ  
 ភាសាខ្មែរ



ស្រីមករ័ង្សា រោកិយសាស្ត្រ  
 ចំណេះដឹងតិចតួច ចាតុការណ៍  
 មាតាបិតា មិនដឹង  
 គួរតែដាក់សិក្សា ដើម្បីចេះ  
 ដឹងអ្វីៗ យ៉ាងណា មាតាបិតា  
 គួរតែដាក់សិក្សា ដើម្បីចេះ

មាតាមាតា  
 បងប្អូន ម្តាយ  
 ម្តាយ ម្តាយ  
 ម្តាយ ម្តាយ  
 ម្តាយ ម្តាយ



មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 ចាតុការណ៍  
 មាតា



មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ




មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ

មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ  
 មាតាមាតា ម្តាយ












ଖାସ୍ତା:  
 ହୁଆନିଆଠାଣ  
 ଫ୍ରିଅନିବିଆ  
 ଫ୍ରିଂଗେଟ  
 ଫୁ



**BOOM!**

**ଠାଁ**

ଠା...  
 ଠାଠା  
 ଠା

ଷ...  
 ଷଠା  
 ବଂ



ଶାନ୍ତ  
ସାକ୍ଷୀ  
ଲୋକ

କା  
!!



ସାକ୍ଷୀ  
ଲୋକ



କିଏ  
କିଏ  
?

କିଏ  
କିଏ  
କିଏ



କିଏ  
କିଏ  
କିଏ  
ଲୋକ  
...

କିଏ  
କିଏ  
କିଏ  
ଲୋକ





ଏକାକୀ  
ବନ୍ଧୁ ମିତ୍ର  
ନିର୍ଦ୍ଦୋଷ  
ଜୀବନ  
:



କେଉଁଠା  
ବନ୍ଧୁଙ୍କର ଉପସ୍ଥାନ  
ନିର୍ଦ୍ଦୋଷ  
ନିର୍ଦ୍ଦୋଷ  
ଜୀବନ  
ଫୁଲ

?



କେଉଁଠା  
କେଉଁଠା  
ନିର୍ଦ୍ଦୋଷ  
ଫୁଲ






କେଉଁଠା  
ଫୁଲ



କେଉଁଠା  
ନିର୍ଦ୍ଦୋଷ  
ଫୁଲ













ଶୋକାଂଶୁ  
 ଶ୍ୟାମଲୋକ  
 ଶୋକାଂଶୁ  
 ଶ୍ୟାମଲୋକ



ପୁଅପୁଅପୁଅ  
 ପୁଅପୁଅ  
 ପୁଅପୁଅ  
 ପୁଅପୁଅ



ସାକ୍ଷୀ  
 ପୁଅପୁଅ  
 ପୁଅପୁଅ  
 ପୁଅପୁଅ  
 ପୁଅପୁଅ



ମାମା  
 ପୁଅପୁଅ  
 ପୁଅପୁଅ



ଯେନା  
 ବସନ୍ତ  
 ଶୋକାଂଶୁ  
 ଶ୍ୟାମଲୋକ





ພາດໂຕ້ເວີແຕ້ວ  
 ພາດາວາ  
 ບໍ່ຮຸ້ນຮຸ້ນແຕ່  
 ແຕ້ວ  
 ສິນຄ້າວິນ  
 ຂຶ້ນນ້ຳເຮັດພາ  
 ພາດາດນ້ຳ





ນ້ຳເຮັດ  
 ສິນຄ້າວິນ  
 ສາມາດວ່າ  
 ຈາກ  
 ແຕ້ວກາດໂຕ້ເວີ  
 ພາດາດນ້ຳ

ວິນຄວນເອົາ  
 ພາດາວາ  
 ສາມາດ  
 ເອົາພາດາວາ  
 ຈາກນີ້




ກາ  
 ສາມາດ  
 ວິນ  
 ຈາກນີ້



ຈາກ  
 ແຕ້ວນີ້  
 ຈາກ  
 ພາດາວາ  
 ຈາກນີ້


















ဟာ  
ဟာ  
ဟာ  
ဟာ



ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ



ဟာ  
ဟာ  
ဟာ  
ဟာ

ဟာ!  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ



ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ

ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ



ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ



ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ  
ဟာ





မိမိတို့အား  
 နားထောင်ပေးပါ  
 အတိအကျအားဖြင့်  
 နေရာအားဖြင့်  
 နေရာအားဖြင့်  
 နေရာအားဖြင့်



ဟိန်း  
 ဟိန်း



ဟိန်း  
 ဟိန်း  
 ဟိန်း



ဟိန်း?  
 ဟိန်းဟိန်းဟိန်း  
 ဟိန်းဟိန်း



ဟိန်း  
 ဟိန်းဟိန်း  
 ဟိန်းဟိန်း  
 ဟိန်းဟိန်း



ဟိန်း  
 ဟိန်းဟိန်း  
 ဟိန်းဟိန်း

ဟိန်း?  
 ဟိန်းဟိန်း  
 ဟိန်းဟိန်း



ॐ!!  
 वैवाङ्मयः  
 गणनाः  
 लोच्य

वैवाङ्मय  
 लोच्यैः  
 अथवा  
 सुखा



अथवा  
 वैवाङ्मय  
 लोच्य

लोच्यैः  
 अथवा



लोच्यैः  
 अथवा  
 लोच्य







କ୍ଷମକର  
 ବିଚାରଣା  
 କୁହନ୍ତୁ ?

॥ଓଁ॥

॥ଓଁ॥

କିମ୍ପାକ୍ଷ  
 କାମ୍ୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ

କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ


କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ

କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ

କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ



କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ



କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ ?

କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ  
 କ୍ଷୟକ୍ଷ ?








ក្រុមនេះ  
 គួរឲ្យស្រឡាញ់  
 គួរឲ្យស្រឡាញ់  
 គួរឲ្យស្រឡាញ់  
 គួរឲ្យស្រឡាញ់  
 គួរឲ្យស្រឡាញ់



អ្នកប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់

អ្នកប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់



អ្នកប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់

វ៉ា  
 វ៉ា



អ្នកប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់

អ្នកប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់  
 ប្រើប្រាស់





၆၆၆၆၆၆၆၆  
 ၆၆၆၆၆၆  
 ၆၆၆၆၆  
 ၆၆



၆၆၆၆၆၆  
 ၆၆၆  
 ၆၆၆၆၆၆  
 ၆၆၆၆၆၆

၆၆၆၆၆၆  
 ၆၆၆၆၆၆၆၆၆၆?




၆၆၆၆၆  
 ၆၆၆၆၆၆၆၆၆၆  
 ၆၆၆၆၆၆၆၆၆၆၆၆  
 ၆၆၆၆၆၆၆ ၆၆၆  
 ၆၆၆၆၆၆၆၆၆  
 ၆၆၆၆၆၆၆၆၆  
 ၆၆၆၆၆၆၆၆၆



၆၆?

၆၆  
 ၆၆

၆၆၆၆၆၆၆၆  
 ၆၆၆၆  
 :





၆၆

၆၆၆၆  
 ၆၆  
 :



𑀓𑀲 𑀲𑀸𑀓𑀲𑀲𑀲𑀲 𑀲𑀸𑀓𑀲  
 𑀲𑀸𑀓𑀲𑀲𑀲𑀲𑀲𑀲𑀲  
 𑀲𑀸𑀓𑀲𑀲𑀲𑀲𑀲𑀲  
 𑀲𑀸𑀓𑀲𑀲𑀲𑀲𑀲𑀲𑀲𑀲  
 𑀲𑀸𑀓𑀲𑀲𑀲𑀲𑀲𑀲𑀲𑀲







୩୦  
...



ସମ୍ପର୍କେ  
ମୁଖେ  
ଦିଶିଗାଏ

୩୧



୩୨?



ସୁଧାମାମିତା  
ନ୍ୟାସିତୁ  
?

ମାମା  
ବରାଧାୟ  
୩୩



୩୩  
ସୁନାମ  
ଶାମ୍ବା  
ଘନାଧେନଶୈଶୀ  
ନାମଶୀ  
ଏକଘନା  
ଏକଶ  
୩୩  
?

ଶାମ୍ବା? ୩୩  
ଶାମ୍ବା  
ଏକଶାମ୍ବା


















តែងតែ  
ឃើញ  
ជនរោគ  
នាង

វីវី



វា ឃ្លាតឃ្លាត  
គ្រប់គ្រង  
ទាំងស្រុងរួចទៅ  
រើសអើង  
ជនរោគ

តើវា  
!



ឧបករណ៍  
ទាំងនោះទៅ  
ទាញយកវិទ្យុឃ្លាត  
តែងតែឃើញ  
ទាំងស្រុងរួចទៅ



ទាំងនោះ  
ត្រូវ  
រើសអើងតែងតែ  
ឃើញ



តើវា  
ទាញយក  
វិទ្យុឃ្លាត  
ទាំងស្រុង  
រួចទៅ




ឃើញ  
ឃ្លាត  
រួចទៅ  
!

វិ  
តើឃើញ  
រួចទៅ  
!





ବିଷୟ  
ଦିଅନ୍ତୁ  
:




କିଛି  
କିଛି  
କିଛି  
:

କେଉଁ  
କେଉଁ  
କେଉଁ




କିଛି  
କିଛି  
କିଛି  
କିଛି  
:

କିଛି  
କିଛି  
:



କିଛି  
କିଛି  
:







ಕೆಲವು  
ಛಾತ್ರಂ?  
?

ಗಿಣಿಗಿಣಿ  
ಶಾಶಾಶ  
ಕುವಿಗಾರತಕವು  
ವಿಹಾ



ಕೊಣೆ  
ಗಾರತ  
ಮೊಗುಂ  
ಉ



ಕೆಲ  
ಮಂಜು  
ಉ




ಕಾಣು



ಕೊವಿವುಂ  
ಶಾಕೊವಃಶಿವುಗಿಂ  
ನಗಾಕೊನುಂ  
ಪುಲವಶಿವುಗುಂ  
ನಾಂನುಂ  
ಶಿವುಗುಂ






ဇနီး  
တို့အား  
အားပေး







ငါ့အဖေ  
အဖေမိ  
အဖေမိ  
...



ငါ့အဖေ  
အဖေမိ  
အဖေမိ  
...








රජයේ  
සේවයේ  
වැඩ කරමින්

ආර්ථිකයේ  
වැඩ කරමින්







ແອ່ນຳໂຕ  
ສາສຸນາວະ  
ມັງສາກິນ  
ໂຕ້ຕ່າ:

ກິບິນາວ  
ສິ້ຕັງສາ  
ໝູ່ສາວ່າວະຕ  
ຕັງສາກິນນະໂນ


ໂອ?  
ບິນາວ  
ວິງຕາວິສ  
ສະກິນ  
ຳວ່າ

ພສາ  
ຕາກິນ  
ກິນ



ຳສາສ  
ສາສາ  
ວ່າວິ  
ກິນນະ  
?

ໂອ!  
ວິນຍັສ:  
ສຸມສາໂຕ:



ພິນາວິງສາສິນ  
ກິບິນາວ  
ສາສຸນາວະ  
ຳວ່າສາສາວິສ



ໂອຕ່າ  
ວິນຍັສ:  
ພິນາວ  
ແອ່ນໂຕ້ຕ່າ



ໂອ:  
ກິບິນາວ  
ສຸມສາໂຕ:  
ຳສາສິນ:  
ສາສາວິສ  
ໂຕ້ໂຕ້



ແອ່ນວ່າ  
ແອ່ນໂຕ້ຕ່າ  
ພິນາວິງສາສິນ  
ຳສາສິນ  
ນະໂນ





ဒီကလေးက  
 ဘဝကတည်းက  
 တိုက်ရိုက်  
 နှစ်ခြင်း

အဲဒါက  
 နိုင်ငံရေးအဖွဲ့  
 အဖွဲ့အစည်းအဖွဲ့  
 အဖွဲ့အစည်း

အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း

အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း



အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း

ကလေးအဖွဲ့  
**ပုဒ်မ**

အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း  
 အဖွဲ့အစည်း

TO BE CONTINUED...







# ภาพสองใบที่ฉายตาจิ๋ว





ଏକଦି  
 ଗାଁରେ  
 ଗାଁରେ  
 ଗାଁରେ  
 ଗାଁରେ  
 ଗାଁରେ

ଶିଶୁଙ୍କୁ  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି



ଫୁଟୁ



ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି

ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି



ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି

ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି



ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି

ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି

ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି

ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି  
 ଶିଖାଉଛନ୍ତି





କମ  
ଆଖି  
ନିଆଳୀ  
ଲୋକ  
;

କ୍ଷେତ୍ର  
ନିଆ  
ଆଖି  
ଲୋକ  
ଫୁ


ନିଆଳୀ  
ନିଆଳୀ  
ନିଆଳୀ  
ନିଆଳୀ  
?

ଦୁଇ

ନିଆଳୀ  
ନିଆଳୀ  
ନିଆଳୀ

?

ନିଆଳୀ  
ନିଆଳୀ  
ଫୁ







၁၂  
 နံနက်  
 နေထိုင်  
 ဝါဒကား

ဘေး  
 ကိုယ်က  
 ကိုယ်က  
 ...

အဲဒါ  
 အဲဒါ



အဲဒါ

အဲဒါ



...



Let me  
 taxi, yes  
 you are  
 taxi.

...



အဲဒါ!  
 နေထိုင်  
 နေထိုင်  
 နေထိုင်

နေထိုင်  
 နေထိုင်  
 နေထိုင်





୧୧୩୩୩୩୩୩  
ଠାଁ ଠାଁ ଠାଁ

୩୩୩୩  
୩୩୩୩୩୩  
୩୩୩୩  
୩୩୩୩



୩୩୩୩୩୩  
୩୩୩୩  
୩୩୩୩ ୩  
୩୩୩୩୩୩  
୩୩

୩୩୩!!



୩୩୩୩୩୩  
୩୩୩  
୩୩୩୩୩୩୩୩  
୩୩୩୩୩୩

୩୩  
୩୩




୩୩୩୩୩୩  
୩୩୩୩୩୩୩ ୩୩  
୩୩୩୩୩୩୩  
୩୩୩୩  
୩୩୩



୩୩୩୩୩୩  
୩୩୩୩୩୩୩  
୩୩୩୩୩  
୩୩୩୩୩୩  
୩୩

୩୩୩  
୩୩୩୩  
୩୩୩୩  
୩୩୩୩

୩୩୩



୩୩୩୩୩୩  
୩୩୩୩୩୩୩  
୩୩୩୩୩୩  
୩୩୩୩୩୩୩୩୩୩୩୩

୩୩୩୩  
୩୩



ສາຍສາຍ  
 ສາຍສາຍ  
 ສາຍສາຍ  
 ສາຍສາຍ



ສາຍສາຍສາຍສາຍ  
 ສາຍສາຍ  
 ສາຍສາຍສາຍ  
 ສາຍສາຍສາຍສາຍ  
 ສາຍສາຍສາຍສາຍ  
 ສາຍສາຍສາຍສາຍ


ສາຍສາຍ  
 ສາຍສາຍ

ສາຍສາຍ  
 ສາຍສາຍ


ສາຍສາຍ  
 ສາຍສາຍ  
 ສາຍສາຍ  
 ສາຍສາຍ  
 ສາຍສາຍ

ສາຍສາຍ  
 ສາຍສາຍ

ສາຍສາຍ  
 ສາຍສາຍ







॥११११

ମିଃ  
ଫାଟୁଗ୍ରାଫି  
ଏଠାଃ



ମିଃ  
ନିଆଁସି  
ଠେଣୁମିଃ  
ଘଷଘଷେମିଃ



ମାଗିନି  
ଷଃ

ଘଷଘଷ



ଘଷଘଷ!!



କି  
କୋସି  
ନିଷପ  
ଏଠାଃ

କୋମ  
ସେଟାଃ  
ମାଗିନି  
ଘଷଘଷ



ଘଷଘଷ  
ନିଷପ  
ଘଷଘଷ  
ଘଷଘଷ

ମାଗିନି  
ନିଷପ  
ଘଷଘଷ  
ଘଷଘଷ



ໂປ່ງເມຍາວາ:  
 ພາສາເຮງ  
 ຈີເອັອບຄາມ  
 ດາດໂປຣຊາຍ:  
 ສິດາດາມ  
 ຈາມາດາມິນ

ພາສາເຮງ  
 ໂປ່ງເມຍາວາເອັອບ  
 ຈາມ  
 ສາສາດາວ:  
 ສິດາດາມ

ຈາມາດາມ  
 ສ:  
 ໂປ່ງເມຍາວາ:  
 ພາສາ  
 ມາດາມ



ກ ກ

ສິດາດາມ  
 ຈາມາດາມເອັອບ  
 ສາວາດາມເອັອບ:  
 ຈາມາດາມເອັອບ  
 ຈາມາດາມ



ຈາມາດາມ  
 ດາວາສ  
 ມາດາມເອັອບ  
 ຈາມາດາມ  
 ສາ

ຈາມ  
 ດາວາສ  
 ຈາມາດາມ  
 ຈາມ



ຈາມາດາມ  
 ດາວາສ  
 ຈາມາດາມ  
 ຈາມາດາມ

ຈາມາດາມ  
 ຈາມາດາມ








କାହାଣୀ  
କିଃ  
କାହାଣୀ  
କିଃ  
କାହାଣୀ  
କିଃ

କାହାଣୀ  
କିଃ  
କାହାଣୀ  
କିଃ







ઈલવલેમ  
શામખંભ  
કીવ

મ  
ગ

મ  
ગ



મ  
ગ



મ  
ગ

?



અભાવિતેશમઃ  
વિંપાંગી  
ઈલવલેમગૌત  
વખાતામ  
:

મ  
ગ

મ  
ગ
















ଏହାପାଇଁ  
ଆମେ  
କିପରି  
କରିବୁ ?

କିପରି  
କରିବୁ ?

ଆମେ କିପରି  
କରିବୁ  
ଏହି  
ସମସ୍ତ  
କିଛି  
କରିବୁ ?

ଏହାପାଇଁ  
ଆମେ  
କିପରି  
କରିବୁ ?

କିପରି  
କରିବୁ ?



କିପରି

କିପରି  
କରିବୁ ?



ଆମେ  
କିପରି  
କରିବୁ ?



କିପରି  
କରିବୁ ?


କିପରି  
କରିବୁ ?






ନୀଳାଚଳାଚଳା  
 ନୀଳା  
 ବାସନା:  
 ନୀଳା  
 ନୀଳା


ଓଃ!  
 ନୀଳା  
 ନୀଳା  
 ନୀଳା



ନୀଳା  
 ନୀଳା  
 ନୀଳା  
 ନୀଳା



ନୀଳା  
 ନୀଳା  
 ନୀଳା




ନୀଳା







100  
စာအုပ်အား  
နှိပ်နှိပ်



ပြန်လည်  
သိမ်းပိုက်  
ပိုင်ခွင့်  
ရရှိရန်  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ



အားပေး  
ပေးပါ  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ



အားပေးပေးပါ  
အားပေးပေးပါ  
အားပေးပေးပါ  
အားပေးပေးပါ  
အားပေးပေးပါ  
အားပေးပေးပါ  
အားပေးပေးပါ  
အားပေးပေးပါ



အားပေး  
ပေးပါ  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ



အားပေး  
ပေးပါ  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ  
အားပေး  
ပေးပါ





မေ့သိမ့်  
ကိလိင်ဒါ  
ဒေါ့ဒေါ့နားဒါ  
တံး



အားအားအား  
ဒဲးဒဲးဒဲး  
ကိာကိာကိာ  
ပု



ဟဟ



အားအားအား  
ကိလိင်ဒါ  
ဒဲးဒဲးဒဲး  
ပု



ကိလိင်ဒါ  
ဒဲးဒဲးဒဲး  
ပု



ကိလိင်ဒါ  
ဒဲးဒဲးဒဲး  
ပု



ဟဲး!!  
ကိလိင်ဒါ  
ပု



ကိလိင်ဒါ  
ဒဲးဒဲးဒဲး  
ပု

ဟဲး



ແທ້ໆ  
ຈິ່ນໄຫວ້ວຽ  
ນີ້ເລີ  
:

ຈຶ່ງ ເລີຍາ  
ເປັນພາສາໄພພິພາ  
ວຽງໄຫວ້ວຽ  
ພາສາເປັນແຕ່ງ

ເລີຍາພາສາໄຫວ້ວຽ  
ເລີຍາແກ້ໄຫວ້ວຽ  
ສາມາດສາຍັດ  
ຈຶ່ງພິ  
ນິມາ  
ຢູ

ເລີຍາເລີຍາ  
ຄວາມໄຫວ້ວຽ  
ສາມາດສາຍັດ  
ພາສາສາ  
ເລີຍາເລີຍາ

ຈິ່ນໄຫວ້ວຽ  
ນີ້ເລີ  
ວິທະຍາສາ  
:

ເລີຍາເລີຍາ  
ວິທະຍາສາ  
ເລີຍາ  
ຢູ

ເລີຍາ!  
ຈິ່ນໄຫວ້ວຽ  
ຢູ  
ຄວ້ວຽ

ເລີຍາ!  
ຈິ່ນໄຫວ້ວຽ  
:

ເລີຍາເລີຍາ  
ຈິ່ນໄຫວ້ວຽ  
ເລີຍາ  
ຈິ່ນໄຫວ້ວຽ  
ນິມາ  
ຢູ

ແທ້ໆ  
ຈິ່ນໄຫວ້ວຽ  
ສາມາດສາຍັດ  
ຈິ່ນໄຫວ້ວຽ 3  
ນິມາ  
ຢູ  
ເລີຍາ



ମନେହୁଏ

କ୍ଷମାକ୍ଷମ  
ଅପରାଧୀ



ଓଁ

କେଉଁଠି ଯାଆନ୍ତୁ



କୈ  
କିପରି  
କି

ସାମାନ୍ୟ  
ବ୍ୟକ୍ତିତ୍ୱ  
କେଉଁଠି  
:



ମି

କେଉଁଠି  
କିପରି  
କିପରି  
କି



ଓଁ! ଓ ଓ ଓ

କୈକୈକୈକୈ  
କୈକୈକୈକୈ

କୈକୈକୈ  
କୈକୈକୈ



କୈକୈ  
କୈ  
କୈକୈକୈ  
?

କୈକୈ  
କୈ  
କୈକୈକୈ





୧୨...  
 ଶେଷରେ  
 ଶିଖରୀର ପ୍ରାଣ ଧରଣ  
 ସିଂହା



ଶୁ...  
 ଚିତ୍ତାମି  
 ମଃନାଦର  
 ଠା ଠା ଠା



ଶିଖରୀ  
 ମଂଂ  
 ମଦପା  
 ଠା ଠା

ଶାବାଦର୍ଶ୍ୟପାଠା  
 ମଃନେନାମାପିପତ୍ୟ  
 ଶାସ୍ତ୍ରମାତଃ  
 ଚିତ୍ତାମି  
 ଶିଖରୀର ପ୍ରାଣ ଧରଣ  
 ଠା ଠା ଠା



ଶିଖରୀ  
 ଶିଖରୀ  
 ସିଂହା

ମାମ  
 ଶିଖରୀ  
 ମାମଦେ  
 ଶିଖରୀ  
 ?

ମାମଦେ  
 1 ଶିଖରୀ  
 ଶାସ୍ତ୍ରମାତଃ  
 ଶିଖରୀର ପ୍ରାଣ ଧରଣ  
 ଶିଖରୀ





၎င်း  
 နေရာမှ  
 နေရာ  
 နေရာ

မောင်  
 နေရာ  
 နေရာ



နေရာ  
 နေရာ  
 နေရာ  
 နေရာ

နေရာ  
 နေရာ



နေရာ  
 နေရာ  
 နေရာ  
 နေရာ

မောင်  
 နေရာ  
 နေရာ  
 နေရာ  
 နေရာ


မောင်  
 နေရာ  
 နေရာ  
 နေရာ




နေရာ  
 နေရာ  
 နေရာ











၈၈၈၈၈၈  
 ပြည်ကေလေး  
 မဂ္ဂဗြေစံထုတ်  
 ဝိဇ္ဇာပရိသေ  
 မေတ္တာပရိသေ



Z  
 Z  
 Z



နီ

နီ  
 နီ



နီ...  
 နီ...

နီ  
 နီ  
 နီ

နီ...  
 နီ...  
 ?





ไต้ร่มไม้

แห่งความทรงจำ





ଆମଠାରେଖାଲି


ଦିନି

କୌଣସିକିଛିକିଛି

କିଛି

ଓ





ଆଜି  
ଆଜି  
କି  
କି ?



କି ?

ଆଜି  
ଆଜି  
କି  
କି ?



ଆଜି  
ଆଜି  
କି  
କି ?

ଆଜି  
ଆଜି  
କି  
କି ?



କି ?







କା  
କାଣ୍ଡାପ  
ମିତ

କି?

ଧରାଣ  
ଧରଣ  
ନାନାମି  
ପ୍ରାଣିକ

ନାନାମି  
ମି  
ନେ


?



ନେ  
କି  
କି  
ନାନାମି  
ନେ  
ନାନାମି  
ନେ

ନିଜାଣ  
ବଦଳ

କି  
ନେ  
ନାନାମି  
ନେ  
ନାନାମି  
ନେ



କି  
ନାନାମି  
ନେ  
ନାନାମି  
ନେ  
ନାନାମି  
ନେ







နား  
နား  
...



ဘေးပဲ  
ကုန်မယ်

+  
ဝဝ  
ပုံစံ  
အိတ်အိတ်အိတ်  
အိတ်အိတ်  
အိတ်အိတ်  
အိတ်အိတ်



ပဲ  
ပဲ  
ပဲ



ဟဲ!!


အိတ်အိတ်အိတ်



ဟဲ

ဘေး  
ပဲ  
...

အိတ်အိတ်  
အိတ်အိတ်  
အိတ်အိတ်  
အိတ်အိတ်




အိတ်အိတ်  
အိတ်အိတ်  
အိတ်  
...







ଦୀର୍ଘକାଳ  
 ଲୋକମାନଙ୍କୁ  
 ମଧ୍ୟ ମିଳିବ  
 ଶିକ୍ଷା ଓ ସାମାଜିକ  
 ଗୁଣ ଓ ଶାନ୍ତି  
 ଦେବା



ଶାନ୍ତି  
 ଓ  
 ସମାଜ  
 ଶାନ୍ତି

ଏହି  
 ସମାଜ  
 ଶାନ୍ତି  
 ଦେବା

୨୩



ଶାନ୍ତି  
 ସମାଜ  
 ଶାନ୍ତି  
 ଦେବା



ଶାନ୍ତି  
 ସମାଜ  
 ଶାନ୍ତି  
 ଦେବା

ଶାନ୍ତି  
 ସମାଜ  
 ଶାନ୍ତି  
 ଦେବା






ກິລາວາ:  
 ສາຍາະສູນ  
 ພູນວ່າມະຫາ  
 ກາຕາວິກິດສາ

ກິດ  
 ອີ

ແຂ່ງຈິງເລຂ  
 ກູ່  
 :



ໄຮ່ກ່ອນມະ  
 ຈິນກາຕາສູນ  
 ກິລາວາ  
 ພິກາວາ  
 :



.....



ກິດ  
 ອີ

ກິດ  
 ອີ



ກິດ  
 ອີ



ກິດ  
 ອີ

ກິດ  
 ອີ



ចិន បាឡាវៈ  
 ប្រតិទិនៈ រោង ប្រតិទិន  
 ម៉ែ ម៉ែ ក្រហម វា  
 បាឡាវៈ  
 ចិន បាឡាវៈ  
 ប្រតិទិនៈ រោង ប្រតិទិន  
 ម៉ែ ម៉ែ ក្រហម វា



វា ម៉ែ ម៉ែ ក្រហម វា ?



វា ម៉ែ ម៉ែ ក្រហម វា...

វា ម៉ែ ម៉ែ ក្រហម វា



តើ វា ម៉ែ ម៉ែ ក្រហម វា  
 ប្រតិទិនៈ រោង ប្រតិទិន  
 ម៉ែ ម៉ែ ក្រហម វា  
 វា ម៉ែ ម៉ែ ក្រហម វា  
 ម៉ែ ម៉ែ ក្រហម វា

វា ម៉ែ ម៉ែ ក្រហម វា ?







សង្ខេប  
 តាម  
 តារាងទាំង  
 ២០០០



១  
 តាំងពី  
 តាំងពី


សង្ខេប  
 វិស័យសាស្ត្រ  
 វិស័យ  
 វិស័យ  
 សេដ្ឋកិច្ចសង្គម  
 វិស័យសាស្ត្រ




តាំងពីវិស័យ  
 វិស័យ  
 តាំងពីវិស័យ  
 វិស័យ  
 ៖











କାହ୍ନୁ  
ମିଆଃ  
ଏଠି  
କାହ୍ନୁ  
?



କାହ୍ନୁ  
ବୁଧାଲୋ  
ଶ୍ରୀଲୋ







ଆମକୁ  
ସୁଖଦେବତା  
ଦେବତା  
ଦେବତା

ସମସ୍ତଙ୍କ




ଆମକୁ  
ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା

ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା  
ଦେବତା



ଆମକୁ  
ଦେବତା  
ଦେବତା



ଆମକୁ  
ଦେବତା  
ଦେବତା  
ଦେବତା







၎င်း ၎င်း ၎င်း  
အားပေးမှု  
အားပေးမှု  
အားပေးမှု  
အားပေးမှု  
အားပေးမှု  
အားပေးမှု

အားပေးမှု  
အားပေးမှု




အားပေးမှု  
အားပေးမှု  
အားပေးမှု

အားပေးမှု  
အားပေးမှု



၎င်း!!



အားပေးမှု  
အားပေးမှု  
အားပေးမှု

အားပေးမှု


အားပေးမှု



အားပေးမှု  
အားပေးမှု  
အားပေးမှု  
အားပေးမှု

အားပေးမှု  
အားပေးမှု

ဟဟ



အားပေးမှု  
အားပေးမှု  
အားပေးမှု  
အားပေးမှု



အားပေးမှု  
အားပေးမှု  
အားပေးမှု  
အားပေးမှု

အားပေးမှု  
အားပေးမှု

အားပေးမှု  
အားပေးမှု  
အားပေးမှု





ແອ່ ສາ  
 ເອີ້ນຮັກສາ  
 ວິຊາ  
 ບໍ່ເຮັດວຽກ  
 ດີກວ່າ ຈິ່ງເຮັດ

ສາມ  
 ໄປຮັກສາ  
 ເອັ້ນ

ອ:  
 ອ:  
 ອ:



ເອີ້ນ  
 ກິ ຮັກສາ  
 ບໍ່  
 ຮັກສາ  
 ຮັກສາ



ອາ! ຮັກສາ  
 ຮັກສາ  
 ຮັກສາ  
 ຮັກສາ  
 ຮັກສາ  
 ຮັກສາ

ແອ່  
 ກິ  
 :



ຮັກສາ  
 ຮັກສາ  
 ຮັກສາ

ອາ?  
 ຮັກສາ



ວິຊາ  
 ຮັກສາ  
 ຮັກສາ

ແອ່ ຮັກສາ  
 ຮັກສາ  
 ຮັກສາ



ອາ?

ວິຊາ  
 ຮັກສາ  
 ຮັກສາ





ဇော့ဗိးမံး  
အံးပိံးဗိးမံးဗိးမံး  
အံးဗိးမံးဗိးမံး  
ဇော့ဗိးမံး



ဇော့ဗိးမံး



ဇော့ဗိးမံး

အံးဗိးမံး



ဇော့ဗိးမံး



ဟဲ?

ဇော့ဗိးမံး  
ဇော့ဗိးမံး  
အံးဗိးမံး  
အံးဗိးမံး

အံးဗိးမံး  
အံးဗိးမံး  
အံးဗိးမံး



ဟဲ?



ဟဲ?

ဟဲ?

ဟဲ!!



ଓ!!  
କ୍ଷେତ୍ର  
ବିଷୟ  
ସିଏନା  
ନାମେ



ସେନା...  
ସେନା...  
ନାମେ

ଓଁ



ଓଁ

ପରିଚାଳନା  
ନାମେ  
ନାମେ

ଓଁ



ଓଁ

ଓଁ

ଓଁ



ଓଁ

ଓଁ?  
ନାମେ  
ନାମେ



ନାମେ  
ନାମେ  
ନାମେ



କେନ୍ଦ୍ରୀୟତା  
 ମାଧ୍ୟମରେ  
 କେବଳ  
 ମନୋଧାରଣ  
 ଶକ୍ତି  
 ସାଧ୍ୟ  
 କି ଶକ୍ତି  
 ତା:



ଶାନ୍ତି  
 ବ୍ୟାପକ  
 କ୍ଷମା:  
 ଦିଅ

ଡ଼  
 ଡ଼



ଶାନ୍ତି  
 ବ୍ୟାପକ  
 କ୍ଷମା:  
 ଦିଅ



ନିମନ୍ତ  
 କେତେ  
 ସା



କିନ୍ତୁ  
 ମନୋଧାରଣ  
 କ୍ଷମା:  
 ଦିଅ?

ଶା  
 ନିମନ୍ତ  
 କେତେ  
 ସା



କିନ୍ତୁ  
 ନା

କି?  
 କିମ୍ପା  
 କ୍ଷମା:  
 କେତେ  
 ?






ಶಾಸ್ತ್ರಗಾಢಃ  
ಶಾಪ್ಪಾಪ್ಪ  
ವೆಂಪೆಂಪೆಂ  
ನಗ್ಗುನಾಶಾಶಾ  
ವೆಂ  
ವರಿಗುನಾಶಾ

ಶಾಪ್ಪಾಪ್ಪ  
ವೆಂಪೆಂ

!




1500

ವೆಂಪೆಂಪೆಂ  
:




ವೆಂಪೆಂ  
ವೆಂಪೆಂ  
ವೆಂಪೆಂ











# กลับไปหิ้ง ในอดีต












କୈଣତ  
 ପୁଣ୍ୟମୟ  
 ତୋର  
 ମନଃ



କାହାଣୀର  
 ସମାପ୍ତି  
 ଘଣ୍ଟ







၂၀၁၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅



၅၅



၅၅

၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅

၅၅၅၅၅၅  
 ၅၅၅၅၅၅  
 ၅၅၅၅၅၅











શામ  
.....



પાંતણ  
પાંતણે કે  
સમુદાય રમવા ?

વૈ?



વૈ?



સંસ્કૃતિમાં  
જો  
પાસપોર્ટ ?



પાંતણ પ્રથમ  
પસંદ  
પાસપોર્ટ  
વૈત્તે?



પાસપોર્ટ પાસપોર્ટ...  
પસંદ પાસપોર્ટ વૈ

પાસપોર્ટ  
પાસપોર્ટ  
સંસ્કૃતિ  
પસંદ?





વડિયજામ  
 પ્રામઃ  
 જાનાવિંગલેષ  
 યુ

બેંગામંજેમઃ  
 જાસમિ  
 યમમેજાના  
 જામજામરજા



ક્રી ક્રી



પિપાસુ  
 મવવઃરુજામ  
 પિપાસુ  
 જામજામિ  
 પ્રેમજી

ક્રી ક્રી



જેજી  
 પિપાસુ  
 પામજામ  
 પ્રામઃ

ક્રી  
 નિકામ  
 જામજામ  
 લેમિ

જામજામ  
 જામ  
 બેઃ  
 :



જી  
 જોજીજામ  
 ક્રીજામ  
 પ્રેમજામ  
 જામજામ...

વઃબેમજે  
 પિપાસુ  
 જા  
 યુ

બેંગેજા  
 પ્રામજામ  
 લેમિ









တောအဝိုင်း  
စိုက်ခင်း  
၇၆၀  
...

ဟဲ



ဟဲ?



ဟဲဟဲဟဲ  
ဟဲဟဲဟဲဟဲ  
ဟဲဟဲဟဲဟဲ  
ဟဲဟဲ

ဟဲဟဲ



ပစ်

ဟဲ ဟဲ ဟဲ  
ဟဲဟဲဟဲ  
ဟဲ



ဟဲဟဲဟဲ  
ဟဲဟဲဟဲဟဲ  
ဟဲဟဲဟဲ



ဟဲဟဲဟဲ  
ဟဲဟဲဟဲ  
ဟဲဟဲ  
ဟဲ

ဟဲ



ဟဲ



...  
...

ସିଂଗୁଲି  
ମୁଦ୍ରା  
ବୋମ୍ବ  
କ୍ରମେ


ଉଠ

ସିଂଗୁଲି  
କ୍ରମେ



ସିଂଗୁଲି  
କ୍ରମେ  
ବୋମ୍ବ

ଫ୍ଲ୍ୟ!





ଫ୍ଲ୍ୟ

ଫ୍ଲ୍ୟ

ଫ୍ଲ୍ୟ

ଫ୍ଲ୍ୟ







ແຂ້ວກໍາໂຫ  
ຊື່ນາມືຢູ  
ກາເລ່ນເມອກ  
ຄຸນເຕີຊາ  
ວິນິດສ່ຳ

ກິລາວາ  
ວິນິດ  
ເປັນກິເລ່ນ  
ຈຳລັກ  
ຈຳລັກ

ວິນິດ  
ຈຳລັກ  
ວິນິດ  
ວິນິດ


ໂຫ້  
ເປັນ  
ຈຳລັກ



ໂຫ້  
ເປັນ  
ຈຳລັກ













ငါ့အိမ်ထဲ  
တော  
ဘေးနီးစာပျံ့မှာ  
စာပျံ့  
:



ပဏ္ဍိ



အိမ်ထဲ  
အိမ်  
ဗုဒ္ဓစာပျံ့အိမ်  
အိမ်ထဲ



အ  
အိမ်  
အိမ်



အိမ်  
အိမ်


အိမ်  
အိမ်  
အိမ်



အိမ်



အိမ်



အိမ်  
အိမ်





ଏତାବିଷୟେ  
କୃତକ୍ଷମା  
କୃତକ୍ଷମା  
କୃତକ୍ଷମା



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା

କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା  
କ୍ଷମା  
କ୍ଷମା



କ୍ଷମା















ก๊อ  
โธ่โธ่  
โธ่โธ่  
โธ่โธ่  
โธ่โธ่



โธ่โธ่โธ่  
โธ่



โธ่โธ่  
โธ่โธ่  
โธ่โธ่  
โธ่โธ่  
โธ่โธ่

โธ่...  
โธ่โธ่  
โธ่โธ่



โธ่!



โธ่!  
โธ่  
โธ่

โธ่โธ่โธ่  
โธ่โธ่โธ่  
โธ่โธ่  
โธ่โธ่โธ่  
โธ่โธ่  
โธ่โธ่  
โธ่โธ่